

មជ្ឈមណ្ឌលឯកសារកម្ពុជា

បទចម្រៀងខ្មែរក្រហម The Khmer Rouge Songs

ផ្តល់ឲ្យដោយកញ្ញា សាន់ កល្យាណ
Donated by Ms. Sann Kalyan*

១) សរុបបទចម្រៀងមានចំនួន១៣០ បទ ប៉ុន្តែមានបទចម្រៀងចំនួន២៥ ដែលស្តង់ ។
ចម្រៀងខ្លះស្តង់២ - ៣ដង ។

In total there are 130 songs; however 25 of these are repeats and labeled, "repeated title." Some songs are repeated two or three times.

២) ចំនួនបទចម្រៀងដែលអត់មានចំណងជើងមានចំនួន២១ ។ ខ្ញុំដាក់ចំណងជើងថ្មី ដោយ
យកយូរដើមនៃបទចម្រៀង ។

There are 21 songs which do not have titles. These songs were given a title by using the first verse of the song. These songs are labeled, "title given."

៣) ភ្លេងសុទ្ធមានចំនួន១៤

There are 14 instrumentals.

Set 1 = ១៨ចម្រៀង (18 songs)

- ១) ឈាមក្រហមឆ្ពៅ
- 1) The Red Hot Blood
- ២) ភ្លេងសុទ្ធរបស់ឈាមក្រហមឆ្ពៅ
- 2) Music to "The Red Hot Blood"
- ៣) ជ័យោកម្មករ ពលករកម្ពុជា ក្រោមពន្លឺភ្លឺថ្ងៃ បដិវត្តប្រជាធិបតេយ្យ! (ចំណងជើងថ្មី)
- 3) Success to the Kampuchean workers, laborers, under the glory of revolutionary democracy! (title given)
- ៤) កម្ពុជាប្រជាធិបតេយ្យ (ចំណងជើងថ្មី)
- 4) Democratic Kampuchea (title given)
- ៥) សហករណ៍ផលិតកម្មយើងរីកចម្រើនឡើងដោយសារអង្គការ (ចំណងជើងថ្មី)
- 5) Our producing cooperatives move forward because of Angkar (title given)
- ៦) ជ័យោមិត្តភាពកម្ពុជា! (ចំណងជើងថ្មី)
- 6) Success to Kampuchean friendship! (title given)
- ៧) បងៗ ប្រុសស្រីដែលជាកងទ័ពស្តាយកាំភ្លើងចូលវាយក្បាលខ្មាំង (អត់មានចំណងជើង)

7) Brothers and sisters who are soldiers, carry your guns and the hit enemy on their heads! (title given)

៨) យើងប្តេជ្ញាជាចង្ការយាតចំពោះចក្រពត្តិបុស្សា (ចំណងជើងថ្មី)

8) We are committed to holding a grudge against the ferocious imperialists (title given)

៩) ចក្រពត្តិអាមេរិកជាមេចោរច្នៃ (ប្តេជ្ញាចិត្តធ្វើពលិកម្មភាមបណ្តាំពុកដីខ្ពស់) (ចំណងជើងថ្មី)

9) US imperialist is the leader of thieves (title given)

១០) ប្តេជ្ញាសង្គ្រាមបុព្វបុរស (ចំណងជើងថ្មី)

10) Taking vengeance for ancestors (title given)

១១) យើងធ្វើពលិកម្មទាំងយប់ថ្ងៃដើម្បីបដិវត្តជាតិនិយមប្រជា (ចំណងជើងថ្មី)

11) We sacrifice night and day for the nation and people's revolution (title given)

១២) កម្មករវបដិវត្តបុត្រកម្ពុជាក្លាហានមោះមុត (ចំណងជើងថ្មី)

12) The brave Kampuchean revolutionary workers (title given)

១៣) លើកស្ទួយអត្តិភាពជាតិកម្ពុជាប្រជាធិបតេយ្យ (ចំណងជើងថ្មី)

13) Improving the existence of Democratic Kampuchea (title given)

១៤) យើងខ្ញុំប្រជារាណ្ឌៈក្រខ្សត់នៅតាមជនបទព្រំដែនកម្ពុជា (ចំណងជើងថ្មី)

14) We are the poor class within in the lands of Kampuchea (title given)

១៥) បើកុំតែមានមហាភ័យថ្ងៃ ម៉្លោះទឹកដីយើងពូជសាសន៍និងជាតិធ្លាក់ខ្លួនខ្ញុំគេ (ចំណងជើងថ្មី)

15) Without the great Brightness, our race and nation would become slaves (title given)

១៦) គ្រប់មុខព្រហ្មកងទ័ពបដិវត្តយើងវាយរំដោះក្រុងភ្នំពេញថ្ងៃ១៧/មេសាជាស្ថាពរហើយ

16) Our revolutionary soldiers liberated Phnom Penh on April 17th

១៧) ជយោមហាប្រសើរចំពោះបងប្អូនភូមិភាគពាយ័ព្យ!

17) Success to the brothers-sisters of North-Western zone!

១៨) ជូនពរចំពោះបងប្អូនតំបន់សៀមរាបខ្ពស់មានជ័យ

18) Best Wishes to brothers-sisters of Siem Reap-Oddor Meanchey region

Set 2 = ២៥ចម្រៀង (25 songs)

២)** ជយោកម្មករ ពលករកម្ពុជាដ៏មហិមា

2) Success to the great Kampuchean workers!

៣) ប្តេជ្ញារៀនសូត្ររីករាពបដិវត្តរបស់យុទ្ធជនយើងដ៏រុងរឿង

3) Committed to learning from the heroic revolutionary might of our prosperous soldiers

- ៤) គ្រប់មុខព្រួញកងទ័ពបដិវត្តយើងវាយរំដោះក្រុងភ្នំពេញ១៧មេសាជាស្ថាពរហើយ
- 4) Our revolutionary soldiers liberated Phnom Penh on April 17th
- ៥) អរគុណវីរភាពមហាប្រសើររបស់បងប្អូនភូមិភាគពាយ័ព្យ
- 5) Thanks to the great heroic might of brothers-sisters of North-Western zone
- ៦) រណសិរ្សមហាសាមគ្គីស្នេហាជាតិ (ចំណងជើងថ្មី)
- 6) The great consolidating, nation-loving front (title given)
- ៧) ចម្រៀងដូនកងទ័ពកងឈ្នួបកម្ពុជាប្រជាធិបតេយ្យ (ចំណងជើងថ្មី)
- 7) Song dedicated to soldiers, militias of Democratic Kampuchea (title given)
- ៨) ពរជ័យមហាប្រសើរចំពោះបងប្អូនភូមិភាគឥសាន្ត
- 8) Best wishes to brothers-sisters of Eastern zone
- ៩) ជូនពរយ៉ាងកក់ក្តៅចំពោះបងប្អូនភូមិភាគនិរតី
- 9) Warm wishes to brothers-sisters of South-Western zone
- ១០) បងប្អូនប្រយុទ្ធអង់អាចមោះមុតជំនះខ្ទប់សត្រូវ (ចំណងជើងថ្មី)
- 10) Brothers-sisters fight courageously, defying obstacles (title given)
- ១១) សូមជូនពរយ៉ាងកក់ក្តៅចំពោះយុទ្ធជនត្រូវការជាទីស្នេហា
- 11) Warm wishes and love to disabled soldiers
- ១២) កំសាន្តបុណ្យចូលឆ្នាំថ្មី
- 12) Enjoying the New Year's holiday
- ១៣) ស្មារតីស្នេហាជាតិនិងវីរភាពដ៏ខ្ពង់ខ្ពស់អស្ចារ្យរបស់កងទ័ពកងឈ្នួបរបស់ប្រជាជនយើង
- 13) Patriotic consciousness and excellent heroic might of our soldiers
- ១៤) បដិវត្តរះឡើងលើកម្ពុជាថ្មី
- 14) Revolution shines on a new Kampuchea
- ១៥) មហាជោគជ័យ១២មេសាលើចក្រពត្តិអាមេរិក
- 15) The great April 12th victory over US imperialists
- ១៦) ទទួលអំណរខ្លួនខ្ពស់នៃមហាជ័យជំនះជាប្រវត្តិសាស្ត្រ
- 16) 1st Anniversary of the great historical victory
- ១៧) ចម្រៀងកម្មករស្រែអំបិល
- 17) The song of salt marsh workers
- ១៨) យើងខ្ញុំយុទ្ធនារីកងផលិតអំបិលបដិវត្តរីករាយផលិតអំបិលឲ្យបានច្រើនបំផុតដូនអង្គការនិងប្រជាជន
- 18) The female salt-producing unit is happy to produce the most salt for Angkar and for the people
- ១៩) ស្មារតីវាយសម្រុកបំពេញភារកិច្ចរបស់ពេទ្យបដិវត្តកម្ពុជាប្រជាធិបតេយ្យ
- 19) Fighting and duty-fulfilling consciousness of revolutionary medics of Democratic Kampuchea

២០) យុវជន-យុវនារីកម្ពុជាយើង (ចំណងជើងថ្មី)

20) Our male-female Kampuchean youths (title given)

២១) យើងប្តេជ្ញាពង្រឹងគោលដំបូងសម្រាប់ការសម្រេចបាននូវសន្តិសុខស្រូវដើម្បីជម្រុញការកសាង
កម្ពុជាប្រជាធិបតេយ្យ

21) Committed to strengthening the high collective and economical stance for
the development of Democratic Kampuchea

២២) ស្មារតីវាយសម្រុករបស់យុវកម្មករដ៏វត្តកម្មករយើង

22) The fighting consciousness of our revolutionary young workers

២៣) យើងខ្ញុំយុវជន-យុវនារីប្តេជ្ញាដើរតាមអង្គការបដិវត្តកម្ពុជាជារៀងរហូត

23) We the youths, are committed to forever following the revolutionary
Kampuchean Angkar

២៤) ប្តេជ្ញារៀនសូត្រវិវាទរបស់ប្រជាជនកម្ពុជាដ៏មហាអស្ចារ្យ

24) Committed to learning from the heroic might of the great Kampuchean
people

២៥) ប្តេជ្ញារៀនសូត្រវិវាទរបស់យុទ្ធវិជ្ជាយុវជនដ៏រុងរឿង (ស្ទួន)

25) Committed to learning from the heroic might of our prosperous soldiers
(repeated title)

Set 3 = ២៦៦ច្រៀង (26 songs)

២)*** សូមជូនពរចំពោះបងប្អូនតំបន់មណ្ឌលគិរី

2) Best wishes to brothers-sisters of Mondul Kiri Region

៣) ទង់បដិវត្តបក្សរិចនៅលើទន្លេបួនមុខ

3) The revolutionary flag is flying over the four facet river

៤) សូមជូនពរចំពោះបងប្អូនភូមិភាគនិរតី

4) Best wishes to brothers-sisters of South-western zone

៥) សូមជូនពរចំពោះបងប្អូនភូមិភាគបូព៌ា

5) Best wishes to brothers-sisters of Eastern zone

៦) សូមជូនពរចំពោះបងប្អូនភូមិភាគខត្តរ

6) Best wishes to brothers-sisters of Northern zone

៧) សូមជូនពរចំពោះបងប្អូនភូមិភាគបច្ចិម

7) Best wishes to brothers-sisters of Western zone

៨) សូមជូនពរចំពោះបងប្អូនភូមិភាគពាយ័ព្យ

8) Best wishes to brothers-sisters of North-western zone

៩) សីលធម៌ប្រយុទ្ធរបស់យុវជន-យុវនារីបដិវត្តកម្ពុជា

9) The fighting principles of Kampuchean revolutionary youths

១០) យើងប្រយុទ្ធពង្រឹងគោលដំហែរសមូហភាពនិងសន្សំចំបៃព្រួសដើម្បីជំរុញការកសាងកម្ពុជា
ប្រជាធិបតេយ្យ (សូន)

10) Committed to strengthening the high collective and economical stance for
the development of Democratic Kampuchea (repeated title)

១១) សូមជូនពរចំពោះបងប្អូនតំបន់សៀមរាបឧត្តរមានជ័យ (សូន)

11) Best wishes to brothers-sisters of victorious Siem Reap (repeated title)

១២) បងប្អូនប្រយុទ្ធអង្គអាចមោះមុតជំនះឧបសគ្គ (ចំណងជើងថ្មី)

12) Brothers-sisters fight courageously, defying obstacles (title given)

១៣) ភ្លេងសុទ្ធនៃភ្លេងការរ

13) Instrumentals (Wedding music)

១៤) ភ្លេងសុទ្ធនៃភ្លេងការរ

១៥) ភ្លេងសុទ្ធនៃភ្លេងការរ

១៦) ភ្លេងសុទ្ធនៃភ្លេងការរ

១៧) ភ្លេងសុទ្ធនៃភ្លេងការរ

១៨) ភ្លេងសុទ្ធនៃភ្លេងការរ

១៩) ភ្លេងសុទ្ធនៃភ្លេងការរ

២០) ភ្លេងសុទ្ធនៃភ្លេងការរ

២១) ភ្លេងសុទ្ធនៃភ្លេងការរ

២២) ភ្លេងសុទ្ធនៃភ្លេងការរ

២៣) ភ្លេងសុទ្ធនៃភ្លេងការរ

២៤) ភ្លេងសុទ្ធនៃភ្លេងការរ

២៥) ភ្លេងសុទ្ធនៃភ្លេងការរ

២៦) ឈាមក្រហមឆ្កែ

26) The Red Hot Blood

Set 4 = ៤៥ ចម្រៀង (45 songs)

១) យុទ្ធមិត្តយើងដ៏រុងរឿង

1) Our prosperous soldiers

២) សូមកូនៗកុំភ្លេចឈាមស្រស់របស់យុទ្ធមិត្តយើងឲ្យសោះ

2) Children, please do not forget the fresh blood of our soldiers

៣) យើងប្រយុទ្ធលើកទំនប់ដឹកប្រឡាយ

3) Fighting to build dams, dig canals

៤) ប្រយុទ្ធជាមួយនឹងសត្រូវរីករាលដាលរបស់ប្រជាជនកម្ពុជាដើមហាអស្ចារ្យ

4) Committed to learning from the heroic might of the great Kampuchean people

៥) រីករាលដាលរបស់កងទ័ពបដិវត្តកម្ពុជាដ៏មហិមា

5) The heroic might of revolutionary soldiers restores roads

៦) សូមកូនៗចងចាំប្រពៃណីរបស់យើងជាមួយយើងជារៀងរហូត

6) Children, please forever remember the living tradition of our revolution

៧) ជូនពរដល់បងប្អូនយើងដើមហិមា

7) Best wishes to the great Kampuchean revolution

៨) សូមកូនៗចងចាំប្រពៃណីរបស់យើងជារៀងរហូត (សូន)

8) Please forever remember the living traditions of our revolution (repeated title)

៩) ជូនពរដល់បងប្អូនយើងដើមហិមា (សូន)

9) Best wishes to the great Kampuchean revolution (repeated title)

១០) អក្ខរកូនៗ

10) Writings of children

១១) យើងខ្ញុំយុវជន-យុវនារីទើបដោះថ្មីសូមប្តេជ្ញា

11) We, recently liberated male-female youths, would like to promise

១២) សូមកូនៗកុំភ្លេចឈាមស្រស់របស់យុទ្ធជនយើងឲ្យសោះ (សូន)

12) Children, please do not forget the fresh blood of our soldiers

១៣) យើងប្រយុទ្ធលើកទំនប់ជីកប្រឡាយ

13) Fighting to build dams, dig canals

១៤) រួមចំណែកកសាងប្រទេសជាតិក្រោមអង្គការបដិវត្តកម្ពុជា (ចំណងជើងថ្មី)

14) Contributing to build the nation under the brilliant revolutionary Angkar (title given)

១៥) សូមជូនពរដល់បងប្អូនតំបន់ក្រចេះ

15) Best Wishes to Brothers-sisters of Kratie region

១៦) សូមជូនពរដល់បងប្អូនតំបន់ក្រចេះ (សូន)

16) Best Wishes to Brothers-sisters of Kratie region (repeated title)

១៧) សូមជូនពរដល់បងប្អូនមណ្ឌលកិរី (សូន)

17) Best Wishes to Brothers-sisters of Mondul Kiri region (repeated title)

១៨) យើងខ្ញុំយុវជន-យុវនារីប្តេជ្ញាដើរតាមអង្គការបដិវត្តកម្ពុជារៀងរហូត

18) We are committed to forever following the revolutionary Kampuchean Angkar

១៩) យើងវាយសម្រុកប្រតិបត្តិស្រូវឲ្យហើយឆាប់

- 19) We are fighting to promptly harvest the rice
 ២០) ១៧/មេសា
- 20) April 17th
 ២១) ទង់បដិវត្តបក់រំពិចនៅលើទន្លេបួនមុខ (ស្លន)
- 21) The revolutionary flag is flying over the four facet river (repeated title)
 ២២) សូមជូនពរចំពោះបងប្អូនភូមិភាគនិរតី (ស្លន)
- 22) Best Wishes to brothers-sisters of South-western zone (repeated title)
 ២៣) សូមជូនពរចំពោះបងប្អូនភូមិភាគបូព៌ (ស្លន)
- 23) Best Wishes to brothers-sisters of Eastern zone (repeated title)
 ២៤) សូមជូនពរចំពោះបងប្អូនភូមិភាគខត្តរ (ស្លន)
- 24) Best Wishes to brothers-sisters of Nothern zone (repeated title)
 ២៥) សូមជូនពរចំពោះបងប្អូនភូមិភាគបច្ចិម (ស្លន)
- 25) Best wishes to brothers-sisters of Western zone (repeated title)
 ២៦) សូមជូនពរចំពោះបងប្អូនភូមិភាគពាយ័ព្យ (ស្លន)
- 26) Best wishes to brothers-sisters of North-western zone (repeated title)
 ២៧) សីលធម៌ប្រយុទ្ធរបស់យុវជន-យុវនារីបដិវត្តកម្ពុជា (ស្លន)
- 27) The fighting principles of Kampuchean revolutionary youths (repeated title)
 ២៨) យើងប្រឹងប្រែងគ្រឿងគោលដំហែរសមូហភាព និងសន្សំចំបែកខ្លួនដើម្បីជំរុញការកសាង
 កម្ពុជាប្រជាធិបតេយ្យ (ស្លន)
- 28) Committed to strengthening the high collective and economical stance for
 the development of Democratic Kampuchea (repeated title)
 ២៩) បងប្អូនប្រយុទ្ធអង្គការសហប្រតិបត្តិការមហាសម្ព័ន្ធនៃប្រជាជន (ចំណងជើងថ្មី)
- 29) Brothers-sisters fight courageously, defying obstacles (title given)
 ៣០) សូមជូនពរចំពោះបងប្អូនមណ្ឌលកិរី (ស្លន)
- 30) Best wishes to Brothers-sisters of Mondul Kiri region (repeated title)
 ៣១) យើងខ្ញុំយុវជន-យុវនារីប្រឹងប្រែងដើរតាមអង្គការបដិវត្តកម្ពុជាជារៀងរហូត (ស្លន)
- 31) We are committed to forever following the revolutionary Kampuchean
 Angkar (repeated title)
 ៣២) យើងវាយសម្រុកច្រូតស្រូវឲ្យហើយឆាប់
- 32) We are fighting to promptly harvest the rice
 ១៩) យើងវាយសម្រុកច្រូតស្រូវឲ្យហើយឆាប់
- 33) We are fighting to promptly harvest the rice
 ៣៣) ជូនពរមហាជោគជ័យថ្ងៃ១៧/មេសា
- 33) Best Wishes to the great victory of April 17th

៣៤) បដិវត្តន៍ឡើងលើកម្ពុជាថ្មី (ស្នង)

34) Revolution shines on a new Kampuchea (repeated title)

៣៥) មហាជោគជ័យ១៧មេសាលើចក្រពត្តិអាមេរិក (ស្នង)

35) The great April 17th victory over US imperialists (repeated title)

៣៦) ទទួលអំណរខួបលើកទី១ នៃមហាជ័យជំនះជាប្រវត្តិសាស្ត្រ (ស្នង)

36) 1st Anniversary of the great historical victory (repeated title)

៣៧) ចម្រៀងកម្មករស្រែអំបិល (ស្នង)

37) The song of salt marsh workers (repeated title)

៣៨) យើងខ្ញុំយុទ្ធនារីកងផលិតអំបិលបដិវត្តន៍រាយផលិតអំបិលឲ្យបានច្រើនបំផុតជូនអង្គការ
និងប្រជាជន (ស្នង)

38) The female salt-producing unit is happy to produce the most salt for
Angkar and for the people (repeated title)

៣៩) ស្មារតីវាយសម្រុកបំពេញភារកិច្ចរបស់ពេទ្យបដិវត្តកម្ពុជាប្រជាធិបតេយ្យ (ស្នង)

39) The fighting and duty-fulfilling consciousness of revolutionary medics of
Democratic Kampuchea (repeated title)

៤០) យុវជន-យុវនារីកម្ពុជា

40) Male-female Kampuchean youths

៤១) យើងប្តេជ្ញាពង្រឹងគោលដំហែរសមូហភាព និងសន្សំសំចៃឲ្យខ្ពស់ដើម្បីកសាងកម្ពុជា
ប្រជាធិបតេយ្យ (ស្នង)

41) Committed to strengthening the high collective and economical stance for
the development of Democratic Kampuchea (repeated title)

៤២) ស្មារតីវាយសម្រុករបស់យុវកម្មករបដិវត្តយើង (ស្នង)

42) The fighting consciousness of our revolutionary youth workers (repeated
title)

៤៣) យើងខ្ញុំយុវជន-យុវនារីប្តេជ្ញាដើរតាមអង្គការបដិវត្តជារៀងរហូត (ស្នង)

43) We are committed to forever following the revolutionary Kampuchean
Angkar (repeated title)

៤៤) ប្តេជ្ញារៀនសូត្រវិភាពរបស់ប្រជាជនកម្ពុជាដ៏មហាអស្ចារ្យ (ស្នង)

44) Committed to learning from the heroic might of the great Kampuchean
people (repeated title)

៤៥) ប្តេជ្ញារៀនសូត្រវិភាពរបស់យុទ្ធជនយើងដ៏រុងរឿង (ស្នង)

45) Committed to learning from the revolutionary might of our prosperous
soldiers (repeated title)

Set 5, MP3s = ១៦ ចម្រៀង (16 songs)

- ១៤) សូមជូនពរចំពោះបងប្អូនគំបន់ក្របេះ (ស្លៀកបំពាក់) (ស្លៀកបំពាក់)
- 14) Best wishes to brothers-sisters of Kratie (repeated title)
- ១៥) សូមជូនពរចំពោះបងប្អូនមណ្ឌលកិរី (ស្លៀកបំពាក់)
- 15) Best wishes to brothers-sisters of Mondul Kiri Region (repeated title)
- ១៦) យើងខ្ញុំយុវជន-យុវនារីប្រយុទ្ធជាដើរតាមអង្គការបដិវត្តកម្ពុជាជារៀងរហូត (ស្លៀកបំពាក់)
- 16) We are committed to forever following the revolutionary Kampuchean Angkar (repeated title)
- ១៧) យើងវាយសម្រុកច្រូតស្រូវឲ្យហើយឆាប់ (ស្លៀកបំពាក់)
- 17) We are fighting to promptly harvest the rice (repeated title)
- ១៨) ១៧/មេសា (ស្លៀកបំពាក់)
- 18) April 17th (repeated title)
- ១៩) ទង់បដិវត្តកម្ពុជាវិលវិលលើទន្លេបួនមុខ (ស្លៀកបំពាក់)
- 19) The revolutionary flag is flying over the four facet river (repeated title)
- ២០) សូមជូនពរចំពោះបងប្អូនភូមិភាគនិរតី (ស្លៀកបំពាក់)
- 20) Best wishes to brothers-sisters of South-western zone (repeated title)
- ២១) សូមជូនពរចំពោះបងប្អូនភូមិភាគបូព៌ា (ស្លៀកបំពាក់)
- 21) Best wishes to brothers-sisters of Eastern zone (repeated title)
- ២២) សូមជូនពរចំពោះបងប្អូនភូមិភាគខត្តរ (ស្លៀកបំពាក់)
- 22) Best wishes to brothers-sisters of Northern zone (repeated title)
- ២៣) សូមជូនពរចំពោះបងប្អូនភូមិភាគបូព៌ា (ស្លៀកបំពាក់)
- 23) Best wishes to brothers-sisters of Western zone (repeated title)
- ២៤) សូមជូនពរចំពោះបងប្អូនភូមិភាគពាយ័ព្យ (ស្លៀកបំពាក់)
- 24) Best wishes to brothers-sisters of North-western zone (repeated title)
- ២៥) សីលធម៌ប្រយុទ្ធបដិវត្តកម្ពុជា-យុវនារីបដិវត្តកម្ពុជា (ស្លៀកបំពាក់)
- 25) Fighting principles of Kampuchean revolutionary youths (repeated title)
- ២៦) សូមជូនពរចំពោះបងប្អូនគំបន់សៀមរាបខត្តរមានជ័យ (ស្លៀកបំពាក់)
- 26) Best wishes to brothers-sisters of Siem Reap-Oddor Meanchey region (repeated title)
- ២៧) បងប្អូនប្រយុទ្ធអោចមោះមុតជំនះខុសក្តី (ចំណងជើងថ្មី)
- 27) Brothers-sisters fight courageously, defying obstacles (title given)
- ២៨) សូមជូនពរចំពោះបងប្អូនមណ្ឌលកិរី (ស្លៀកបំពាក់)
- 28) Best wishes to brothers-sisters of Mondul Kiri (repeated title)
- ២៩) យើងវាយសម្រុកច្រូតស្រូវឲ្យហើយឆាប់ (ស្លៀកបំពាក់)
- 29) We are fighting to promptly harvest the rice (repeated title)

* Ms. Sann Kalyan received the songs from an anonymous source.

** In the original document, Set 2 begins with "Song 2;" we are unsure why but to minimize changes to the original document, we have left this numbering as is for this set and for other sets as well.

Arranged and translated by
Chy Terith, Beang Pivione and Dacil Q. Keo